



លី អ្នក អ៊ីនស្វ័រ៉ង ប.ក
LY HOUR INSURANCE PLC

ស្ថាប័ន លី អ៊ីនស្វ័រ៉ង



ធានារ៉ាប់រង

ភី អ៊ីនស្វ័រ៉ង ប្លុស

PA PLUS INSURANCE



COVERAGE PLANS

WHY CHOOSE LY HOUR INSURANCE?

With Ly Hour's PA Plus Insurance will gives all of the following:

- Trust and secure
- The flexibility to tailor a cost-effective plan to suit the customer needs.
- Make sure our 24 hours claims hotline is always available
- Strong Management Team with fully experiences in General Insurance.
- Strong financial support backed by the Group and Reinsurers (A-Rating)

We aim to help the people to protect their financial losses and sense of security.

WHAT IS COVERED?

A PERSONAL ACCIDENT

Provides compensation in the a fixed sum of money to you or your family members if you are accident that results in death, or permanent disablement.

B SPECIFIED ILLNESS

Provides medical expense as an inpatient due to following diseases Influenza, Malaria, Dengue fever, Japanese Encephalitis, Chikungunya.

C COMA STAGE

Provide compensation in case insured Coronavirus disease (COVID-19) vaccination.

WHO CAN INSURE?

- Adult: Persons aged between 18 to 75 years inclusive.

SUMMARY OF BENEFITS

COVERAGE / SUM INSURED	PLAN 1 (USD)	PLAN 2 (USD)
SECTION 1 : PERSONAL ACCIDENT		
Loss of Life, Dismemberment, Loss of Sight or Permanent disability	\$ 3,000	\$ 5,000
Hospital income benefit due to inpatient by accident (Maximum 30 days per year)	\$10	\$15
<small>*Insured must be hospitalized for at least 3 consecutive days.</small>		
SECTION 2 : SPECIFIED ILLNESS MEDICAL EXPENSE FROM IN-PATIENT TREATMENT		
Medical expense as an inpatient due to following diseases (Maximum per disability)		
• Influenza	\$ 500	\$ 1,000
• Malaria	\$ 500	\$ 1,000
• Dengue fever	\$ 500	\$ 1,000
• Japanese Encephalitis	\$ 500	\$ 1,000
• Chikungunya	\$ 500	\$ 1,000
<small>*Insured must be hospitalized for at least 3 consecutive days.</small>		
SECTION 3 : COMA STAGE		
Coma stage due to Coronavirus disease (COVID-19) vaccination	\$ 3,000	\$ 5,000
ANNUAL PREMIUM PER PERSON	\$ 35.45	\$ 59.20

EXCLUSIONS APPLICABLE TO ALL PARTS AND SECTIONS

WE DO NOT COVER:

- While under the influence of alcohol, addictive drugs, or narcotic drugs.
- Suicide or self-inflicted injury.
- Giving birth, Birth defects, abortion, or Infertility.
- War, civil war, or strike.
- Nuclear weapons, or radiation.
- Operation of military, police, or volunteer in war.
- Any claims during waiting period.
- Pre-existing condition.
- By allowing others to harm or commit homicide.
- AIDS or sexually transmitted diseases.
- Injury or death while the insured is intoxicated.
- Injured or fall ill when committing serious crimes or while being arrested.
- Injuries obtained while the insured is in the police or arm forces.
- Any claim outside Cambodia.

Note: For more information, please read our Policy in details.





ទំនុកចិត្ត សុវត្ថិភាព

លី ហ្គឺរ អ៊ីនស្វ័រ៉ង់ ម.ក
LY HOUR INSURANCE PLC



ព័ត៌មានបន្ថែម

如欲查询详情 · 欢迎致电 | MORE INFORMATION

023 999 999



ទាមទារសំណង ២៤ម៉ោង

24/7 索赔热线 | 24/7 CLAIMS HOTLINE

085 660 000



អាគារលេខ 24 A, B, C, D មហាវិថីសហព័ន្ធរុស្ស៊ី, សង្កាត់ផ្សារដេប៉ូ III ខណ្ឌទួលគោក, រាជធានីភ្នំពេញ, ព្រះរាជាណាចក្រកម្ពុជា

#24 A, B, C, D, Russian Federation Blvd., Sangkat Phsar Depo III, Khan Toul Kok Phnom Penh, Kingdom of Cambodia

ហេតុអ្វីធ្វើសវនកម្មឃ្លាំងធានារ៉ាប់រង លី ហ្គឺរ ម.ក ?

ធានារ៉ាប់រង គឺជា ធ្វើស ផ្តល់ជូនលោកអ្នកដូចខាងក្រោម៖

- មានទំនុកចិត្ត និងសុវត្ថិភាព
- ផ្តល់ជូនភាពបត់បែនលើគម្រោងតម្លៃ ដែលសមស្របចំពោះតម្រូវការរបស់អតិថិជន
- លេខទូរស័ព្ទប្រចាំការ ២៤ម៉ោង ដើម្បីឆ្លើយតប និងដោះស្រាយចម្ងល់ជូនលោកអ្នក
- គណៈគ្រប់គ្រងមានបទពិសោធន៍ផ្នែកធានារ៉ាប់រងទូទៅ
- ភាពរឹងមាំផ្នែកហិរញ្ញវត្ថុដែលគាំទ្រដោយក្រុមហ៊ុនមេ និងក្រុមហ៊ុនធានារ៉ាប់រងបន្តដែលមានស្ថានភាពហិរញ្ញវត្ថុកម្រិត “A”

យើងខ្ញុំមានគោលបំណងក្នុងការការពារការខាតបង់ផ្នែកហិរញ្ញវត្ថុ និងសុវត្ថិភាពផ្លូវចិត្តរបស់លោកអ្នក។

តើការធានារ៉ាប់រងនេះធានាលើអ្វីខ្លះ ?

ក គ្រោះថ្នាក់បុគ្គល

ផ្តល់សំណងជាសាច់ប្រាក់ចំពោះអ្នក ឬសមាជិកគ្រួសារ ប្រសិនលោកអ្នកទទួលរងគ្រោះថ្នាក់ដែលបណ្តាលឱ្យបាត់បង់ជីវិត, ពិការភាពអចិន្ត្រៃយ៍។

ខ ជំងឺជាក់លាក់

ផ្តល់ការចំណាយលើការសម្រាកព្យាបាល ក្នុងករណីមានជំងឺ ដូចជា ជំងឺគ្រុនផ្តាសាយធំ, គ្រុនចាញ់, គ្រុនឈាម, ជំងឺរលាកស្រោមខួរ, ជំងឺគ្រុនឈឺក។

គ ការបាត់បង់ស្មារតី

ផ្តល់សំណងក្នុងករណីលោកអ្នកទទួលនូវប្រតិកម្ម ដោយសារការចាក់វ៉ាក់សាំងកូវីដ-១៩។



តើនរណាខ្លះអាចទិញការធានារ៉ាប់រងនេះ ?

- មនុស្សធំៗ ៖ បុគ្គលដែលមានអាយុចន្លោះពី ១៨ ឆ្នាំ ទៅ ៧៥ ឆ្នាំ។

អន្តរប្រយោជន៍ធានារ៉ាប់រង

ធានារ៉ាប់រង / ទំហំទឹកប្រាក់ដែលត្រូវបានធានា	គម្រោង ១ (RUB1)	គម្រោង ២ (RUB1)
ផ្នែក ១ ៖ គ្រោះថ្នាក់បុគ្គល		
ការបាត់បង់ជីវិត, ការវះកាត់អវយវៈ, ពិការភាពអចិន្ត្រៃយ៍ និងតក់ក្អក <small>អតិបរមា ៣០ថ្ងៃ ក្នុង១ឆ្នាំ</small> <small>*អ្នកត្រូវបានធានាសម្រាកព្យាបាលនៅមន្ទីរពេទ្យ យ៉ាងតិច៣ថ្ងៃជាប់គ្នា</small>	\$ ៣,០០០ \$១០/ថ្ងៃ	\$ ៥,០០០ \$១៥/ថ្ងៃ
ផ្នែក ២ ៖ ការចំណាយព្យាបាលជំងឺជាក់លាក់ដែលបានបញ្ជាក់ពីការព្យាបាលដោយអ្នកជំងឺ		
ការចំណាយលើការសម្រាកព្យាបាលក្នុងករណីមានជំងឺ ដូចជា <small>(អតិបរមា មួយនៃជំងឺខាងក្រោម)</small>		
<ul style="list-style-type: none"> • ជំងឺគ្រុនផ្តាសាយធំ • ជំងឺគ្រុនចាញ់ • ជំងឺគ្រុនឈាម • ជំងឺរលាកស្រោមខួរ • ជំងឺគ្រុនឈឺក 	\$ ៥០០ \$ ៥០០ \$ ៥០០ \$ ៥០០ \$ ៥០០	\$ ១,០០០ \$ ១,០០០ \$ ១,០០០ \$ ១,០០០ \$ ១,០០០
<small>*អ្នកត្រូវបានធានាសម្រាកព្យាបាលនៅមន្ទីរពេទ្យ យ៉ាងតិច៣ថ្ងៃជាប់គ្នា</small>		
ផ្នែក ៣ ៖ ការបាត់បង់ស្មារតី		
ការបាត់បង់ស្មារតីដោយប្រតិកម្មពីការចាក់វ៉ាក់សាំងកូវីដ-១៩	\$ ៣,០០០	\$ ៥,០០០
បុព្វលាភធានារ៉ាប់រងប្រចាំឆ្នាំសម្រាប់មនុស្សម្នាក់		
	\$ ៣៥.៤៥	\$ ៥៥.២០

ករណីមិនធានា

- ក្រុមហ៊ុនយើងខ្ញុំមិនធានារាល់ផលវិបាកដែលកើតចេញពីព្រឹត្តិការណ៍ មានដូចខាងក្រោម៖
១. ការស្ថិតនៅក្រោមឥទ្ធិពលនៃគ្រឿងស្រវឹង ថ្នាំញៀន ឬសារជាតិញៀន
 ២. ការធ្វើអត្តឃាត ឬការងរបួសដែលបង្កឡើងដោយខ្លួនឯង
 ៣. ការចាប់កំណើត(វដ្តនៃរដូវ), ពិការពីកំណើត, ការរលូតកូន ឬភាពគ្មានកូន
 ៤. សង្គ្រាមជាមួយបរទេស ឬសង្គ្រាមស៊ីវិល ឬកូដិកម្ម
 ៥. សារធាតុអារុធនុយក្លេអ៊ែរ ឬសារធាតុចំហាយវិទ្យុសកម្ម
 ៦. ប្រតិបត្តិការជាទាហាន ប៉ូលីស ឬស្ម័គ្រចិត្តចូលក្នុងសង្គ្រាម
 ៧. ការទាមទារសំណងណាមួយ ក្នុងរយៈពេលរង់ចាំ
 ៨. ជំងឺ ឬរបួសដែលមានស្រាប់
 ៩. ការអនុញ្ញាតឱ្យអ្នកដទៃធ្វើបាប ឬធ្វើឃាតមនុស្ស
 ១០. ជំងឺអេដស៍ ឬជំងឺកាមរោគ
 ១១. ការបួស ឬមរណភាពខណៈពេលដែលអ្នកត្រូវបានធានាស្រវឹង
 ១២. ការបួស ឬធ្លាក់ខ្លួនឈឺនៅពេលប្រព្រឹត្តទុក្ខក្រិដ្ឋធ្ងន់ធ្ងរ ឬពេលត្រូវបានចាប់ខ្លួន
 ១៣. ការងរបួស ក្នុងខណៈស្ថានភាពដែលបំពេញការងារជាប៉ូលីស ឬទាហាន
 ១៤. ការទាមទារសំណងណាមួយដែលកើតហេតុនៅក្រៅប្រទេសកម្ពុជា។

ចំណាំ សម្រាប់ព័ត៌មានលម្អិត សូមអានក្នុងកិច្ចសន្យាធានារ៉ាប់រង